

# ប្រកាសទទួលពាក្យស្នើសុំ

## វគ្គបណ្តុះបណ្តាលជំនាញការកៀរគរការគាំទ្រមតិ

អ្នកធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ហើយបុព្វហេតុរបស់អ្នកគឺពិតជាមានសារៈសំខាន់ចំពោះអ្នកណាស់ តើអ្នកកំពុងតែជួបបញ្ហា មិនដឹងធ្វើបែបណាឲ្យគេបានស្គាល់ បានដឹងបានឮ? អ្នកចង់ដោះស្រាយបញ្ហាសំខាន់ៗរបស់សហគមន៍មូលដ្ឋានរបស់អ្នក ប៉ុន្តែអ្នកមិនដឹងថាត្រូវដោះស្រាយយ៉ាងណាមែនទេ? ដូច្នេះ វគ្គបណ្តុះបណ្តាលនេះគឺពិតជាត្រូវនឹងអ្នកហើយ! វាមិនសំខាន់ថា អ្នកកំពុងដោះស្រាយបញ្ហាអ្វីឡើយដូចជា បរិស្ថាន យុត្តិធម៌សង្គម ភាពក្រីក្រ ឬសិទ្ធិជនជាតិដើមភាគតិចនោះទេ។ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) ជាអ្នកជំនាញក្នុងការកសាងសមត្ថភាព ហើយយើងអាចបង្ហាញអ្នកពីវិធីល្អៗបំផុតដើម្បីដោះស្រាយនូវក្តីកង្វល់យ៉ាងជំនាញ និងសម្រេចបាននូវគោលដៅអង្គការរបស់អ្នក។ អ្នកនឹងបានរៀនពីរបៀបនៃការវិភាគស្ថានភាពជំងឺ របៀបស្វែងរកដៃគូ បង្កើតផែនការ និងរបៀបធ្វើឲ្យមានការផ្លាស់ប្តូរ។ ចូលរួមជាមួយពួកយើងនៅក្នុងវគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈយ៉ាងស៊ីជម្រៅនេះ ដែលផ្តល់ជូនអ្នកនូវអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការ ដើម្បីទទួលបានការគាំទ្រឆ្លើយតបទៅនឹងបុព្វហេតុរបស់អ្នក ដែលគួរតែទទួលបានសមតាមបំណងប្រាថ្នា!

### កម្មវិធី រេងដឺហ្គេម អ៊ីកាដឺមី (Change the Game Academy)

វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) គឺជាអង្គការក្រៅរដ្ឋាភិបាលកម្ពុជាឈានមុខគេមួយ ដែលបម្រើដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងការអភិវឌ្ឍសង្គមរយៈពេលវែង តាមរយៈការផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋ។ ជំនាញរបស់យើងមួយក្នុងចំណោមជំនាញជាច្រើនទៀត គឺការកសាងសមត្ថភាពសម្រាប់ការតស៊ូមតិ និងការផ្លាស់ប្តូរគោលនយោបាយ។ នៅក្នុងគម្រោងនេះ មានសហសេរីករបស់យើង មកពីគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ជាដៃគូជាតិមួយនៃមូលនិធិ Wilde Ganzen (ហ្សឺឡង់) ក្នុងការអនុវត្តកម្មវិធីកសាងសមត្ថភាពមួយដែលមានឈ្មោះថា "រេងដឺហ្គេម អ៊ីកាដឺមី"។ កម្មវិធីនេះ ផ្តោតលើអង្គការសង្គមស៊ីវិលក្នុងស្រុក (CSOs) ការរៀនសូត្រក្នុងមូលដ្ឋាន និងការស្វែងរកការគាំទ្រមតិ ដែលកម្មវិធីនេះគឺជាកម្មវិធីសកល ដែលបានកើតឡើងនៅក្នុងប្រទេសជាច្រើន នៅទ្វីបអាស៊ី និងអាហ្វ្រិក។ គម្រោងនេះ ផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់អង្គការសហគមន៍មូលដ្ឋានដូចជាអង្គការក្រៅរដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យពួកគាត់មានសមត្ថភាពកាន់តែប្រសើរ សម្រាប់ដោះស្រាយ ការប្រឈមនឹងការផ្លាស់ប្តូរជាសកល ក្នុងវិស័យអភិវឌ្ឍន៍។

### វគ្គបណ្តុះបណ្តាលជំនាញការកៀរគរការគាំទ្រមតិ

វគ្គបណ្តុះបណ្តាលស្តីពីជំនាញការកៀរគរការគាំទ្រមតិ គ្រោងធ្វើឡើងសម្រាប់អង្គការដៃគូក្នុងស្រុក ដែលកំពុងប្រឈមនឹងឧបសគ្គនានា ក្នុងការសម្រេចគោលដៅរបស់ពួកគាត់ និងជាពិសេស ធ្វើឲ្យរដ្ឋាភិបាលមានគណនេយ្យភាព។ វគ្គសិក្សានេះ នឹងណែនាំអ្នកចូលរួមពីដំណើរការទាំងមូល និងកសាងទំនុកចិត្តពួកគេ ដើម្បីចូលរួមក្នុងការកៀរគរការគាំទ្រ សម្រាប់ការផ្លាស់ប្តូរជាវិជ្ជមានប្រកបដោយនិរន្តរភាព។ វាមិនមែនជាកម្មវិធីបណ្តុះបណ្តាលតែមួយពេលនោះទេ។ តែវាគឺមានការកសាងសមត្ថភាពតាមរយៈការរៀនសូត្រតាមអ៊ីនធឺណិត (E-learning) រយៈពេលវែង ជាមួយការប្រើប្រាស់សម្ភារៈផ្សេងៗ និងមានការបង្វឹកបង្រៀមជាលក្ខណៈបុគ្គល និងជាក្រុមផងដែរ។

# ប្រកាសទទួលពាក្យស្នើសុំ

## កម្មវិធីនេះមាន ៤ ម៉ូឌុល:

- ម៉ូឌុល ១ ៖ សិក្ខាសាលារយៈពេលមួយថ្ងៃ ស្តីពីការណែនាំសម្រាប់អ្នកដឹកនាំអង្គការ
- ម៉ូឌុល ២ ៖ ការបណ្តុះបណ្តាលរយៈពេល ៥ ថ្ងៃ
- ម៉ូឌុល ៣ ៖ ការបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ រួមបញ្ចូលនឹងទស្សនកិច្ចសិក្សា
- ម៉ូឌុល ៤ ៖ ការបណ្តុះបណ្តាលរយៈពេល ២ថ្ងៃ រួមទាំងការឆ្លុះបញ្ចាំងលើផែនការសកម្មភាពកៀរគរការគាំទ្រ។

បន្ថែមលើម៉ូឌុលទាំងនេះ នឹងមានវគ្គបង្កើតបន្ថែមចំនួន ២លើកទៀត ដែលនឹងធ្វើឡើងបន្ទាប់ពីវគ្គបណ្តុះបណ្តាលលើកទី២ និងលើកទី៣ បន្តគ្នាជាលំដាប់។

## អត្ថប្រយោជន៍នៃវគ្គបណ្តុះបណ្តាល

នៅចុងបញ្ចប់នៃវគ្គសិក្សា អ្នកចូលរួមនឹង៖

- មានចំណេះដឹង និងជំនាញជាមូលដ្ឋាន ដើម្បីស្វែងរកការគាំទ្រមតិ នៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ សម្រាប់អង្គការរបស់ខ្លួន។
- មានលទ្ធភាពក្នុងការដោះស្រាយបញ្ហា និងការវិភាគអ្នកពាក់ព័ន្ធ វិភាគទំនាក់ទំនងអំណាច និងរចនាសម្ព័ន្ធរដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
- ដឹងពីមូលដ្ឋានគ្រឹះនៃរបៀបកៀរគរការគាំទ្រមតិ (MS) ដែលមានប្រសិទ្ធភាព ការបញ្ចុះបញ្ចូល ការចរចា ការធ្វើបទបង្ហាញ ការប្រាស្រ័យទាក់ទង និងជំនាញទន់ (soft skills) ផ្សេងទៀត ដែលមានតម្លៃជាក់ស្តែង។
- កំណត់គោលបំណងបច្ចុប្បន្ន និងការផ្លាស់ប្តូរដែលចង់បាន នៅក្នុងទស្សនវិស័យរយៈពេលវែង។
- ឆ្លុះបញ្ចាំងពីនិរន្តរភាពនៃការអនុវត្ត ការកៀរគរការគាំទ្រ និងបទពិសោធន៍របស់អង្គការក្រៅរដ្ឋាភិបាលរបស់ពួកគាត់។

## លក្ខខណ្ឌដែលអាចចូលរួមបាន៖

អង្គការសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាល ដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យ ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖

- មានឆន្ទៈចូលរួមគ្រប់ម៉ូឌុលបណ្តុះបណ្តាលចំនួន៤ដង និងវគ្គបង្កើតបន្ថែមចំនួន ២ទៀត នៅក្នុងក្របខ័ណ្ឌនៃដំណើរការអភិវឌ្ឍសមត្ថភាពនេះ។
- មានលទ្ធភាព និងឆន្ទៈ ក្នុងការបង់ថ្លៃនៃការប្តេជ្ញាចិត្តចំនួន១០% នៃការចំណាយសរុបនៃវគ្គ (ស្មើនឹង ១២០ ដុល្លារ) ។
- ប្តេជ្ញាចិត្ត ក្នុងការបង្កើតផែនការសកម្មភាព បន្ទាប់ពីចូលរួមវគ្គសិក្សារួចមក។
- មានឆន្ទៈ ក្នុងការអនុវត្តផែនការសកម្មភាពនេះ
- ប្តេជ្ញាជ្រើសរើសអ្នកតំណាងពីររូប ដែលនឹងចូលរួមយ៉ាងពេញលេញនៅក្នុងម៉ូឌុលវគ្គសិក្សានីមួយៗ។



# ប្រកាសទទួលពាក្យស្នើសុំ

- ដៃគូរបស់មូលនិធិ Wilde Ganzen នឹងមានអាទិភាព ក្នុងដំណើរការជ្រើសរើស។

## ការទូទាត់ និងទឹកនៃឡង

សេចក្តីណែនាំអំពីការទូទាត់ និងព័ត៌មានលម្អិតអំពីទឹកនៃឡង នឹងត្រូវបានផ្តល់ជូនបេក្ខជន ដែលជាប់ជោគជ័យទាំងអស់ដោយវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API)។

## កាលវិភាគបណ្តុះបណ្តាល

ការជូនដំណឹងតាមរយៈអ៊ីមែល នឹងត្រូវផ្តល់ឲ្យអង្គការដែលបានជ្រើសរើស។ កាលវិភាគបណ្តុះបណ្តាល មានដូចខាងក្រោម៖

No	ការបណ្តុះបណ្តាល និងការបង្កើតបន្ថែម	កាលបរិច្ឆេទ
១	ការបណ្តុះបណ្តាលរយៈពេល ១ថ្ងៃ	២៨ កក្កដា ២០២០
២	ការបណ្តុះបណ្តាលរយៈពេល ៥ ថ្ងៃ	២៤-២៨ សីហា ២០២០
៣	ការបង្កើតបន្ថែម (លើកទី១)	ក្នុងអំឡុងពេល ៨សប្តាហ៍ បន្ទាប់ពីការបណ្តុះបណ្តាលលើកទី ២
៤	ការបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ	២០-២២ តុលា ២០២០
៥	ការបង្កើតបន្ថែម (លើកទី២)	ក្នុងអំឡុងពេល ៦សប្តាហ៍ បន្ទាប់ពីការបណ្តុះបណ្តាលលើកទី ៣
៦	ការបណ្តុះបណ្តាលរយៈពេល ២ថ្ងៃ	៩-១០ ធ្នូ ២០២០

**ភាសា:** ខ្មែរ / អង់គ្លេស

**កាលបរិច្ឆេទនៃការឈប់ទទួលពាក្យស្នើសុំ: ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**